

ព័ត៌មានទំនាក់ទំនងក្រុមការងារបច្ចេកទេសប្រព័ន្ធ CamPORS

I. ឯកសារបច្ចេកទេសចុះឈ្មោះប្រើប្រាស់ (Local Company Account)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោក ម៉ី សុភក្រិ	012 950 391
2	លោក ហេង សញ្ញា	092 507 355

II. ឯកសារបច្ចេកទេសចុះបញ្ជីពាណិជ្ជសាម (Brand Name and Label Clearance)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោក លុក សាកី	012 940 085
2	លោកស្រី តាក់ វីដា	012 797 790

III. ឯកសារបច្ចេកទេសចុះបញ្ជីរោងចក្រ (Manufacture)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី ឆាយ វត្តធានី	012 797 900
2	លោក ម៉ី សុភក្រិ	012 950 391

IV. ឯកសារបច្ចេកទេសឱសថសាស្ត្រ (Therapeutic)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី ឆាយ វត្តធានី	012 797 900
2	លោក ហៀម សុខេម	092 567 898

V. ឯកសារបច្ចេកទេសលេខបំប៉នសុខភាព (Health Supplements)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី កាន ដាលី	012 535 347
2	លោក គួច វីយ៉ា	012 829 070

VI. ឯកសារបច្ចេកទេសឱសថបុរាណ (Traditional Medicine)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី កាន ដាលី	012 535 347
2	លោក គួច វីយ៉ា	012 829 070

VII. ឯកសារបច្ចេកទេសឧបករណ៍បរិក្ខារពេទ្យ និងប្រតិករ (Medical Device and Reagent)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោក កែវ កុសល	012 918 628
2	លោកស្រី ជា ចាន់សុវណ្ណា	012 936 176

VIII. ឯកសារបច្ចេកទេសគ្រឿងសំរោង (Cosmetic Notification)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី ស៊ីវ វិច	012 887 806
2	លោក ជួន វិបុល	017 595 954
3	លោកស្រី កង សោភ័ណ្ណ	092 976 647

IX. ឯកសារបច្ចេកទេសផលិតផលជំនួយសុខភាព (Health Support)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោក លុក សាកី	012 940 085
2	លោក កែ សារិកា	012 608 973

X. ឯកសារបង់ប្រាក់ (Payment Receipt)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោកស្រី ដឹង ដារី	012 213 523
2	លោកស្រី អ៊ាន ដារី	012 954 767

XI. បច្ចេកទេសប្រើប្រាស់ប្រព័ន្ធ (IT)

ល.រ	ឈ្មោះមន្ត្រីបច្ចេកទេស	លេខទូរស័ព្ទ
1	លោក ជាតិ សុហាន	099 999 218
2	លោក ញឹម សុធាវិទូ	077 719 917
3	លោក បាន មករា	085 616 109
4	លោក ទួត បូរិន	012 651 227